


GOD'S SIMPLE PLAN OF SALVATION FROM JOHN



Why did Jesus die?

1. យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប

យ៉ូហាន 3:19 ^{១៩} ហេតុដែលបណ្តាលអោយមានទោសនោះ គឺពន្លឺបានយាងមកក្នុង ពិភពលោក ប៉ុន្តែ មនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធ តែអាក្រក់។



យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប

2. ការស្លាប់ដោយគ្មានទីបញ្ចប់គឺជាអ្វីដែលយើងបានទទួលតាមរយៈការប្រព្រឹត្តិបាប ។

យ៉ូហាន 6:40 ^{៤០} ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យអោយអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។

យ៉ូហាន 3:18 ^{១៨} អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។

យ៉ូហាន 3:36 ^{៣៦} អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។



There is a cost for sin!

3. ព្រះគ្រីស្ទ ទ្រង់ ពានសុគតនៅលើឈើឆ្កាង ដើម្បីទទួលរងនូវទណ្ឌកម្មជំនួសយើងទាំងអស់គ្នា គឺសេចក្តីស្លាប់ ។

យ៉ូហាន 14:6 ^៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តី ពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែ ទៅតាមរយៈខ្ញុំ។

យ៉ូហាន 3:17 ^{១៧} ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ អោយយាងមកក្នុង លោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។

យ៉ូហាន 1:10 ^{១០} ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើង ដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។

យ៉ូហាន 1:12 ^{១២} រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាម ព្រះអង្គ ព្រះអង្គប្រទានអោយគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។

4. គឺអ្នកបានត្រឹមតែទទួលការលើកលែងទោសពីព្រះដោយជំនឿ

កិច្ចការ 4:12 ^{១២} ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែ សោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀត មកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។

អេភេសូ 2:8-9 ^៨ ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការ សង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ^៩ ហើយក៏ មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំអោយនរណាម្នាក់អ្នកខ្លួនបាន។

ទីតុស 3:5 ^៥ ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើល្អច្រើននោះទេ។ ព្រះអង្គសង្គ្រោះ យើង ដោយលាងជំរះយើងអោយបានកើតជាថ្មី និងប្រទានអោយយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។



5. បាបដែលអ្នកបានប្រព្រឹត្តនឹងនៅមានឪកាសធ្វើទៅបាន ប្រសិនបើអ្នកមានជំនឿលើព្រះគ្រីស្ទ ។

យ៉ូហាន 5:24 ^{២៤} ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្តាប់សេចក្តីដែល ខ្ញុំនិយាយហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំអោយមក អ្នកនោះមានជីវិត អស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្តីស្លាប់ទៅរក ជីវិត។

យ៉ូហាន 6:47 ^{៤៧} ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមាន ជីវិតអស់កល្បជានិច្ច។

យ៉ូហាន 10:28 ^{២៨} ខ្ញុំអោយគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្តរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។



តាមរយៈការអនុគ្រោះនិងភាពមានមេត្តារបស់ទ្រង់ ។
 ប្រសិនបើអ្នកចង់ទទួលព្រះយេស៊ូវគ្រិស្ត ថាជាអ្នកជួយសង្គ្រោះអ្នក
 ដើម្បីទទួលបានការលើកលែងទោសពីព្រះ អ្នកត្រូវសូត្របទលើក
 គំកើងព្រះដូចខាងក្រោម ។ សូមចងចាំថា ការសូត្រពាក្យសេរីនេះ
 ឬពាក្យសេរី ផ្សេងទៀត
 អ្នកនឹងមិនបានទទួលការស្រោចស្រង់ពីព្រះជាម្ចាស់ទេ
 ប្រសិនបើអ្នកគ្មានជំនឿ លើទ្រង់នោះ ។

គឺជាការបញ្ជាក់អំពីជំនឿរបស់អ្នកចំពោះព្រះអង្គ ហើយថ្លែងអំណរ គុណ
 ចំពោះទ្រង់ដែលបានជួយស្រោចស្រង់អ្នក ។

“ព្រះជាម្ចាស់

**ទូលបង្គំដឹងថាទូលបង្គំមាន កំហុសចំពោះព្រះអង្គ
 ហើយទូលបង្គំសម្តែងទទួលទោស ។ ទូលបង្គំបានដាក់ចេញពី
 អំពើបាបទាំងនោះ មានជំនឿស៊ុបចំពោះការសង្គ្រោះរបស់ព្រះអង្គ ។
 ទូលបង្គំសូមអរ
 ព្រះគុណចំពោះការសង្គ្រោះនិងការអភ័យទោសរបស់ព្រះអង្គ
 ដែលជាអំណោយសំរាប់ជីវិត ជាអមតៈ! សាធុ!” ។**